

**សមាជិកគណៈគ្រប់គ្រងការអប់រំ**

**ការពណ៌នាអំពីការងារ**

គណៈគ្រប់គ្រងការអប់រំ គឺជាអ្នកគ្រប់គ្រងសាលារៀនសាធារណៈសាលារៀនដែលគ្រប់គ្រងដោយឌីស្ត្រិកត្រូវទាំងសាលារៀនឯកជនដែលទទួលបានថវិកាឧបត្ថម្ភពីរដ្ឋ ទាំងអស់ នៅក្នុងក្រុងហ្សឺណែវខែលហ្សៀ ។ ក្នុងនាមជាផ្នែកមួយរបស់គណៈគ្រប់គ្រងការអប់រំ សមាជិកម្នាក់ៗ ត្រូវចេះធ្វើការរួមគ្នាដើម្បីមើលការខុសត្រូវលើកិច្ចការគោលនយោបាយ កញ្ចប់ថវិកា ព្រមទាំងសេចក្តីសម្រេចផ្នែកហិរញ្ញវត្ថុ សំខាន់ៗទាំងអស់សម្រាប់ស្ថាប័នឌីស្ត្រិកត ។ គណៈគ្រប់គ្រងការអប់រំ គឺជាអ្នកចាត់តាំង និងវាយតម្លៃស្នងការសាលារៀនអនុម័តថវិកាប្រតិបត្តិ និងផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ ផ្តល់ការអនុញ្ញាតចំពោះការទទួលបានការចំណាយមលនិធិ និងផ្តល់ការអនុញ្ញាតចំពោះសាលារៀនឯកជនដែលទទួលបានថវិការដ្ឋសម្រាប់ប្រតិបត្តិការផងដែរ ។ លើសពីនេះ សមាជិកគណៈគ្រប់គ្រងការអប់រំត្រូវចូលរួមការប្រជុំប្រចាំខែជាប្រប្រកតិរបស់សាលារៀនសាធារណៈ ចូលរួមប្រជុំពីរដងក្នុងមួយឆ្នាំជាមួយសមាជិកក្រុមប្រឹក្សាក្រុង និងអភិបាលក្រុង ចូលរួមសវនាការ ចូលរួមការប្រជុំគណៈកម្មការ និងត្រូវចុះជួបសាលារៀនសាធារណៈជាប់ជាប្រចាំ ។

នេះគឺជាតំណែងមិនមានប្រាក់ខែ ដែលក្នុងមួយខែត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីធ្វើការ ដោយរួមទាំងការប្រជុំជាលក្ខណៈបុគ្គល និងការរៀបចំសម្រាប់ការប្រជុំនានា ។

**លក្ខណៈសម្បត្តិតាមផ្លូវច្បាប់**

- **សមាជិកគណៈគ្រប់គ្រងការអប់រំ ត្រូវតែជាបុគ្គលមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖**
  - ជាពលរដ្ឋរបស់រដ្ឋកុម្មុយ៉ែនវែល
  - ជាមនុស្សមានចរិតលក្ខណៈល្អ
  - យ៉ាងហោចណាស់មានអាយុដប់ប្រាំបី (១៨) ឆ្នាំ
  - ជាពលរដ្ឋរស់នៅក្នុងក្រុងនេះ យ៉ាងហោចណាស់មួយ (១) ឆ្នាំ
- **នៅមុនថ្ងៃទទួលបានការតែងតាំង**
  - ជាអ្នកចុះឈ្មោះបោះឆ្នោតនៅក្នុងក្រុង
- **សមាជិកគណៈគ្រប់គ្រងការអប់រំ មិនអាចជាមនុស្សដូចខាងក្រោមឡើយ ៖**
  - បុគ្គលណាម្នាក់ដែលមានតួនាទីក្នុងការិយាល័យ ឬកាន់តំណែងមានប្រាក់ខែរបស់រដ្ឋ

**បាលក្រុង**

- និយោជិករបស់ស្ថាប័នឌីស្ត្រិកតនៃក្រុងហ្វីឡាដែលហ្វី
- បុគ្គលណាម្នាក់ដែលមានតំណែងដូចខាងក្រោម ៖

- ស្នងការខោនធី
- មេធាវីឌីស្ត្រិក
- ហិរញ្ញក្រុង
- សមាជិកក្រុមប្រឹក្សា

◦ បុគ្គលណាម្នាក់ដែលត្រូវបានបញ្ឈប់ពីការងាររបស់សហព័ន្ធ រដ្ឋ ឬការិយាល័យមូលដ្ឋាន ពាក់ព័ន្ធនឹងរឿងទំនុកចិត្ត ឬប្រាក់កម្រៃសម្រាប់ការប្រព្រឹត្តិអំពើទុច្ចរិត

◦ បុគ្គលណាម្នាក់ដែលបានធ្វើជាសមាជិកគណៈគ្រប់គ្រងអប់រំចំនួន៣អាណត្តិពេញរួចមកហើយ

◦ បុគ្គលណាម្នាក់ដែលបម្រើការជាសមាជិកគណៈកម្មការគ្រប់គ្រងរបស់សាលារៀនឯកជនទទួលបានការដ្ឋានសម្រាប់ប្រតិបត្តិការដែលមានទីតាំងនៅក្នុងក្រុងហ្វីឡាដែលហ្វី

**លក្ខណៈសម្បត្តិផ្ទាល់ខ្លួន ៖**

បន្ថែមពីលើលក្ខណៈសម្បត្តិតាមផ្លូវច្បាប់ ដែលបានចែងខាងលើ បេក្ខជនដែលអាចតែងតាំងជាសមាជិកគណៈគ្រប់គ្រងការអប់រំសម្រាប់ស្ថាប័នឌីស្ត្រិកតរបស់ក្រុងហ្វីឡាដែលហ្វី ត្រូវតែ ៖

- បង្ហាញឲ្យឃើញការប្តេជ្ញាចិត្តចំពោះការអប់រំយុវជនរបស់ក្រុងយើងទាំងអស់គ្នា ហើយត្រូវធានាឲ្យបានថា គ្រប់សាលារៀនទាំងអស់ក្នុងក្រុងហ្វីឡាដែលហ្វីគឺសុទ្ធតែជាសាលារៀនដែលមានគុណភាព ។
- បង្ហាញឲ្យឃើញភាពស្មោះត្រង់ និងបង្ហាញឲ្យឃើញការប្តេជ្ញាចិត្តចំពោះការលាតត្រដាង និងការដោះស្រាយជម្លោះផលប្រយោជន៍ ប្រសិនបើមានរឿងបែបនេះកើតឡើង
- ចេះធ្វើការជាក្រុមជាមួយសហការី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលពួកគេមានទស្សនៈផ្សេងៗគ្នាចំពោះសហគមន៍ការអប់រំរបស់ក្រុងហ្វីឡាដែលហ្វី ។
- យល់ពីបញ្ហាប្រឈមរបស់ការអប់រំនៅទីក្រុង និងលះបង់ដើម្បីភាពប្រសើរឡើងរបស់សាលារៀននៅក្រុងហ្វីឡាដែលហ្វី
- យ៉ាងហោចណាស់ត្រូវមានឯកទេសចំពោះជំនាញណាមួយខាងក្រោម ៖ ហិរញ្ញវត្ថុ ច្បាប់ ឬការគ្រប់គ្រងពាណិជ្ជកម្មនៃឧស្សាហកម្មខ្នាតធំ ប្រព័ន្ធសាលារៀនរបស់ស្ថាប័នឌីស្ត្រិកត និងសាលារៀនឯកជនយកថវិការដ្ឋរបស់ក្រុងហ្វីឡាដែលហ្វី ទស្សនៈបច្ចុប្បន្នចំពោះការអប់រំ និងការបង្រៀន ការគ្រប់គ្រងសាលារៀន កិច្ចការសហគមន៍ សេវាកម្មសង្គមកិច្ច និង/ឬ គេហកិច្ចសាធារណៈ ។



# City of Philadelphia

- មាន ឬធ្លាប់មានកូនចុះឈ្មោះចូលរៀនក្នុងសាលារៀនគ្រប់គ្រងដោយឌីស្ត្រិក ឬសាលារៀនឯកជនយកថវិការដ្ឋសម្រាប់ប្រតិបត្តិការ ឬសម្ព័ន្ធនាគារបានចុះឈ្មោះចូលរៀននៅសាលារៀនគ្រប់គ្រងដោយឌីស្ត្រិក ឬសាលារៀនឯកជនយកថវិការដ្ឋសម្រាប់ប្រតិបត្តិការ ។
- ជាអ្នកតំណាងភាពចម្រុះនៃក្រុងហ្វីឡាដែលហ្វី ហើយប្តេជ្ញាចំពោះទិដ្ឋភាពទាំងអស់នៃភាពចម្រុះ និងការរាប់បញ្ចូលអ្នកទាំងអស់គ្នា ។
- មានបទពិសោធន៍ចំពោះការគ្រប់គ្រងហិរញ្ញវត្ថុរបស់ស្ថាប័នធំៗ ឬមានបទពិសោធន៍ដែលសមមូលគ្នានេះ ដែលអាចយកមកប្រើសម្រាប់មើលការខុសត្រូវ ស្ទួលឌីស្ត្រិករបស់ក្រុងហ្វីឡាដែលហ្វី ដែលមានកញ្ចប់ថវិកាប្រចាំឆ្នាំជិតដល់ ៣០០លានដុល្លារ ។